

**គោលការណ៍ណែនាំអំពី
ការប្រកួតប្រជែងរើសបេក្ខជនចូលរួមកម្មវិធី JENESYS 2018**

ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨

ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

1. ចំណុចសំខាន់

- (1) ស្ថានទូតជប៉ុនរួមសហការជាមួយក្រសួងអប់រំយុវជន និងកីឡា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) នឹងរៀបចំជ្រើសរើសបេក្ខជន២០រូប ដើម្បីចូលរួមកម្មវិធីផ្លាស់ប្តូរយុវជន JENESYS 2018។
- (2) និស្សិតឆ្នាំទី៣គ្រប់ជំនាញនៃសាកលវិទ្យាល័យទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា អាចដាក់ពាក្យចូលរួមការប្រកួតនេះបាន។ បេក្ខជនត្រូវដាក់ពាក្យមកជាក្រុមដោយមានចំនួនសមាជិក៤នាក់ (មិនមែនជាបុគ្គលទេ) ត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ នៅស្ថានទូតជប៉ុន។
- (3) ថ្ងៃទី២៨ ខែកញ្ញា ស្ថានទូតនឹងប្រកាសលទ្ធផលបេក្ខជនជាប់វគ្គដំបូងចំនួន៤៨នាក់ ត្រូវនឹង១២ក្រុម ដើម្បីចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ។
- (4) បេក្ខជនជាប់វគ្គដំបូង ត្រូវធ្វើបទបង្ហាញជាក្រុម ក្រោមប្រធានបទ **“អនាគតកម្ពុជា៣០ឆ្នាំក្រោយ”** ជាភាសាខ្មែរ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ម៉ោង២រសៀល នៅ CJCC ។ ស្ថានទូតជប៉ុន និងគណៈមេប្រយោគ នឹងជ្រើសរើសនិស្សិត២០នាក់ ត្រូវនឹង៥ក្រុម ដើម្បីចូលរួមកម្មវិធី JENESYS 2018 នៅប្រទេសជប៉ុន។

2. គម្រោងកម្មវិធី

កាលបរិច្ឆេទ	កម្មវិធី	ទីកន្លែង
៧ កញ្ញា ២០១៨	ផុតកំណត់ការទទួលពាក្យ	
ចាប់ពីថ្ងៃទី៨-២៧ ខែកញ្ញា ២០១៨	ធ្វើការជ្រើសរើសវគ្គដំបូង ដោយស្ថានទូតជប៉ុន	ស្ថានទូតជប៉ុន
២៨ កញ្ញា ២០១៨	ប្រកាសលទ្ធផលអ្នកជាប់វគ្គដំបូង	គេហទំព័រ និងហ្វេសប៊ុកស្ថានទូតជប៉ុន
២៥ តុលា ២០១៨ ម៉ោង២រសៀល	ប្រកួតវគ្គផ្តាច់ព្រ័ត្រ	CJCC
ចាប់ពីថ្ងៃទី២២-២៩ មករា ២០១៩	ទស្សនកិច្ចនៅប្រទេសជប៉ុន តាមរយៈកម្មវិធី JENESYS 2018	

*រក្សាសិទ្ធិក្នុងការកែប្រែកម្មវិធី។

3. លក្ខន្តិកៈ

បេក្ខជនត្រូវដាក់ពាក្យមកជាក្រុមដោយមានចំនួនសមាជិក៤នាក់ ដែលត្រូវនឹងលក្ខខណ្ឌដូចខាងក្រោម។ បេក្ខជនក៏អាចបង្កើតក្រុមដែលមានសមាជិក មកពីសាកលវិទ្យាល័យខុសគ្នាបានដែរ។

- (1) មានសញ្ជាតិខ្មែរ និងមានទីលំនៅអចិន្ត្រៃយ៍នៅប្រទេសកម្ពុជា។
- (2) មានអាយុ១៨ ដល់៣៥ឆ្នាំ គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។
- (3) និស្សិតឆ្នាំទី៣ ក្នុងឆ្នាំសិក្សា២០១៨-២០១៩ នៅសាកលវិទ្យាល័យណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា និង មានចំណាប់អារម្មណ៍ ឬឆន្ទៈក្នុងការរៀនភាសា ឬ វប្បធម៌ជប៉ុន។
- (4) មិនធ្លាប់ទៅប្រទេសជប៉ុន និងមិនមានគម្រោងទៅបន្តការសិក្សា ឬ ចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ នៅប្រទេសជប៉ុន គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០១៩។
- (5) ត្រូវមានសុខភាពល្អ។*
*ចំពោះបេក្ខជនដែលមានជំងឺ នឹងទទួលការអនុញ្ញាតចូលរួមកម្មវិធី លុះត្រាតែមានលិខិតបញ្ជាក់ពីពេទ្យថាអាចចូលរួមកម្មវិធីនេះបាន។ ចំពោះអ្នកមានផ្ទៃពោះមិនអាចចូលរួមកម្មវិធីនេះបានទេ។
- (6) អាចចូលរួមវគ្គប្រឡងផ្តាច់ព្រ័ត្រដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ និងអាចចូលរួមកម្មវិធី JENESYS នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។
- (7) ត្រូវសហការឆ្លើយកម្រងសំណួរផ្សេងៗអំឡុងពេលចូលរួមកម្មវិធី និងក្រោយពីបញ្ចប់កម្មវិធី ព្រមទាំងត្រូវធ្វើការចែករំលែក និងផ្សព្វផ្សាយព័ត៌មានអំពីប្រទេសជប៉ុន និងបទពិសោធន៍នៃការចូលរួមកម្មវិធីនេះតាមរយៈបណ្តាញសង្គមផ្សេងៗដូចជាលើទំព័រហ្វេសប៊ុករបស់ខ្លួនជាដើម។
- (8) ត្រូវមានលិខិតឆ្លងដែន ឬ អាចធ្វើលិខិតឆ្លងដែនបានមុនពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៨។

4. របៀបនៃការដាក់ពាក្យ

- (1) បេក្ខជនដែលបំពេញគ្រប់លក្ខខណ្ឌដូចខាងលើ សូមដាក់ពាក្យដោយភ្ជាប់ជាមួយ ឯកសារច្បាប់ដើម របស់សមាជិកក្នុងក្រុមទាំងអស់ យកមកកាន់ផ្នែកវប្បធម៌ និងព័ត៌មាននៃស្ថានទូតជប៉ុនត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោង ១៦:៣០។ ករណីបេក្ខជនដែលមិនស្នាក់ និងរៀន

នៅរាជធានីភ្នំពេញ អនុញ្ញាតឲ្យផ្ញើឯកសារតាមរយៈអ៊ីម៉ែល(info.jpn@pp.mofa.go.jp) ប៉ុន្តែ ត្រូវភ្ជាប់ឯកសារច្បាប់ដើមមកនៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ។ ឯកសារចាំបាច់សម្រាប់ការដាក់ ពាក្យមានដូចខាងក្រោម៖

- (a) ពាក្យសុំចូលរួមកម្មវិធី (អាចទាញយកបានតាមរយៈគេហទំព័រស្ថានទូតជប៉ុន)
- (b) លិខិតបញ្ជាក់ថាជាសិស្សឆ្នាំទី៣ នៃឆ្នាំសិក្សា២០១៨-២០១៩ របស់សមាជិកក្នុងក្រុមទាំង អស់ ដូចជា លិខិតបញ្ជាក់ការសិក្សា ឬ កាតនិស្សិត
- (c) ព្រឹត្តិប័ត្រពិន្ទុឆ្នាំទី២ របស់សមាជិកក្នុងក្រុមទាំងអស់ (ព្រឹត្តិប័ត្រពិន្ទុត្រូវមានទាំងឆមាស ទី១ និង ឆមាសទី២)

- (2) ស្ថានទូតជប៉ុនមិនទទួលរាល់ពាក្យសុំ និងឯកសារណា ដែលដាក់ក្រោយពេលផុតកំណត់ទេ។ ស្ថានទូតក៏នឹងមិនទទួលពាក្យសុំណា ដែលមិនមានគ្រប់ឯកសារពាក់ព័ន្ធ។ បេក្ខជនត្រូវតែ រៀបចំឲ្យបានគ្រប់ ត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវ ហើយសូមដាក់មកស្ថានទូតជប៉ុនឲ្យបានមុន ពេលកំណត់។ សូមបេក្ខជន ដាក់ពាក្យឲ្យស្រាន់ មុនថ្ងៃផុតកំណត់ជាការប្រសើរ។
- (3) បេក្ខជនត្រូវមកដាក់ពាក្យផ្ទាល់ ជាមួយបុគ្គលិកផ្នែកវប្បធម៌ និងព័ត៌មាន ហាមផ្ញើនៅបុគ្គលិក សន្តិសុខ និងសូមភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ នៅពេលមកដាក់ពាក្យ។
- (4) រាល់ឯកសារដែលដាក់ពាក្យរួចរាល់ មិនអាចដកវិញបានទេ។

5. ការប្រឡងវគ្គផ្តាច់ព្រ័ត្រ

កាលបរិច្ឆេទ៖ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨ ម៉ោង ២ រសៀល

ទីកន្លែង៖ សាលអង្គរ-គីហ្សូណា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន (CJCC)

លក្ខខណ្ឌជ្រើសរើស៖

- (1) ស្ថានទូតនឹងធ្វើការជ្រើសរើសវគ្គដំបូង ដោយពិនិត្យលើឯកសារដាក់ពាក្យ បន្ទាប់មក នៅ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថានទូតជប៉ុន នឹងប្រកាសបេក្ខជនដែលត្រូវបន្តចូលរួមការ ប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅលើគេហទំព័រស្ថានទូត។ បេក្ខជនដែលត្រូវបានជ្រើសរើស ប៉ុណ្ណោះ ទើបអាចបន្តចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្របាន។

- (2) ក្រុមនីមួយៗត្រូវធ្វើបទបង្ហាញប្រធានបទស្តីពី “**អនាគតកម្ពុជា៣០ឆ្នាំក្រោយ**” រយៈពេល១០នាទី ជាភាសាខ្មែរ។ បទបង្ហាញអាចប្រើប្រាស់ស្លាយ ឬ ការសម្តែង រាំ ឬ សកម្មភាពផ្សេងៗ អាស្រ័យលើការច្នៃប្រឌិតរបស់ក្រុមនីមួយៗ។
- (3) គណៈមេប្រយោគនឹងវិនិច្ឆ័យទៅលើបទបង្ហាញដែលមានខ្លឹមសារល្អ (Uniqueness) របៀបធ្វើបទបង្ហាញបានល្អ និងទាក់ទាញ និងធ្វើការងារជាក្រុមបានល្អ។ ប្រសិនបើបទបង្ហាញលើសពី១០នាទី នឹងត្រូវកាត់ពិន្ទុ។
- (4) គណៈមេប្រយោគនឹងជ្រើសរើសបេក្ខជន២០នាក់ ស្មើនឹង៥ក្រុម ដើម្បីចូលរួមកម្មវិធី JENESYS 2018។